

តើការធានារ៉ាប់រងអគ្គិភ័យគឺជាអ្វី?

ជីវិតគឺពោរពេញទៅដោយការភ្ញាក់ផ្អើល ពេលខ្លះវាមានកន្លះភាពរីករាយ ហើយពេលខ្លះទៀតវាមានមកនូវទុក្ខវេទនា។ គ្រោះមហន្តរាយដូចជា អគ្គិភ័យ អាចបង្ហាត់នូវការរៀបចំផែនការរបស់លោកអ្នក។ ហើយគ្រោះមហន្តរាយទាំងនោះ ក៏ធ្វើឱ្យលោកអ្នកជួបនូវបែកខ្ញែក ហិរញ្ញវត្ថុជំងឺធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក អាចជួយលោកអ្នកឱ្យមានស្ថានភាពប្រសើរឡើងក្នុងការគ្រប់គ្រងធុរកិច្ច របស់លោកអ្នក។

ការធានារ៉ាប់រងលើអគ្គិភ័យនេះនឹងជួយបំបាត់ការព្រួយបារម្ភរបស់លោកអ្នកដោយផ្តល់ជូនលោកអ្នកនូវការធានារ៉ាប់រងដែលមានវិសាលភាពធំ ទូលំទូលាយ និងផ្តល់ជូនលោកអ្នកនូវជំនួយផ្នែកហិរញ្ញវត្ថុបន្ទាប់ពីមានការខាតបង់កើតឡើង ហើយលោកអ្នកអាចការពារទ្រព្យសម្បត្តិដែលមានតម្លៃ របស់លោកអ្នកបានទៀតផង។

កិច្ចសន្យាធានារ៉ាប់រងអគ្គិភ័យ និងហានិភ័យផ្សេងៗ របស់យើងខ្ញុំធានា លើរចនាសម្ព័ន្ធអគារ ផ្ទះ ហាងលក់ទំនិញ រោងចក្រ ឬឃ្លាំងទំនិញ រួមទាំង សម្ភារៈបរិក្ខារផ្សេងៗ គ្រឿងបរិក្ខារ បំពាក់ក្នុងអគារ សន្និធិ (ស្តុក) គ្រឿងចក្រ និងគ្រឿងម៉ាស៊ីននានាដែលត្រូវបានបំផ្លាញដោយសារ អគ្គិភ័យ។ កិច្ចសន្យាធានារ៉ាប់រងនេះនឹងធ្វើសំណង ជូនលោកអ្នក នូវថ្លៃជួសជុលអគារ ការដំឡើង ការជួសជុលរចនាសម្ព័ន្ធអគារនិងធ្វើការផ្លាស់ប្តូរសម្ភារៈបរិក្ខារដែលបានខូចខាត។

តើកិច្ចសន្យានេះធានារ៉ាប់រងទៅលើអ្វីខ្លះ?

- កិច្ចសន្យាធានារ៉ាប់រងនេះធានាលើការខូចខាតដែលបង្កឡើងដោយករណីដូចខាងក្រោម៖
 - អគ្គិភ័យ និងរន្ទះ
 - ការខូចខាតដែលបណ្តាលមកពីការធ្លាក់យន្តហោះ
 - ការខូចខាតដែលបណ្តាលមកពីការញុយផែនដី និងបន្ទុះភ្នំភ្លើង
 - ការខូចខាតដែលបណ្តាលមកពីការផ្ទុះផ្សេងៗ
 - ការខូចខាតដែលបណ្តាលមកពីទឹកជំនន់
 - ការខូចខាតដែលបណ្តាលមកពីការធ្លាក់ដុំព្រិល
 - ការខូចខាតដែលបណ្តាលមកពីព្យុះ Hurricane, Cyclone, Typhoon
 - ការខូចខាតដែលបណ្តាលមកពីការបុក ប៉ះទង្គិចពីទោចក្រយានយន្ត
 - ការខូចខាតដែលបណ្តាលមកពីកុប្បកម្ម និងកូដកម្ម
 - ការខូចខាតដែលបណ្តាលមកពីផ្សែង
 - ការខូចខាតដែលបណ្តាលមកពីការរេះដោយឯកឯង
 - ការខូចខាតដែលបណ្តាលមកពីការស្រុត និងបាក់ដី
 - ការខូចខាតដែលបណ្តាលមកពីគំនុំព្យាបាទ និងអ្នកបំផ្លាញ
 - ការខូចខាតដែលបណ្តាលមកពីទឹក

ករណីមិនធានា

- កិច្ចសន្យាធានារ៉ាប់រងនេះ មិនធានាក្នុងករណីដូចខាងក្រោម៖
 - សង្គ្រាម និងគេរកម្ម
 - ការបាត់បង់ដោយចោរលួចក្នុងអំឡុងពេល ឬបន្ទាប់ពីអគ្គិភ័យត្រូវបានពន្លត់
 - អគ្គិភ័យដែលបង្កឡើងដោយសារប៉ះទង្គិចសំប៉ុនបំបែកដុតបំផ្លាញពីអ្នកដទៃ
 - ការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផលវិបាកនៃអគ្គិភ័យ

តើក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក អាចផ្តល់ ជូនអ្វីខ្លះ?

ការវាយតម្លៃហានិភ័យ និងការការពារ
លោកអ្នកត្រូវបានផ្តល់ការពិនិត្យមើលយ៉ាងហ្មត់ចត់ទៅលើទ្រព្យសម្បត្តិរបស់លោកអ្នក ដោយអ្នកចុះទៅអង្កេតហានិភ័យរបស់ ក្រុមហ៊ុនយើងខ្ញុំ ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ដែលអាច កើតមានឡើង។

អ្នកវិភាគការខូចខាតអន្តរជាតិឯករាជ្យ
នៅក្នុងករណីមានការទាមទារសំណងកើតឡើង ក្រុមហ៊ុនយើងខ្ញុំនឹងទាក់ទងទៅអ្នកជំនាញអន្តរជាតិឯករាជ្យដែលមានបទពិសោធន៍នឹងចុះទៅអង្កេតមើលលើការបាត់បង់ រួមទាំងផ្តល់ការណែនាំជូនលោកអ្នកអំពីដំណើរការ នៃការដោះស្រាយសំណង អោយបានឆាប់រហ័ស។

តើអ្នកណាខ្លះអាចទិញកិច្ចសន្យាធានារ៉ាប់រងនេះបាន?

- ម្ចាស់អចលនទ្រព្យ រូបវន្តបុគ្គល ឬក្រុមហ៊ុន
- ម្ចាស់អាជីវកម្ម ឬប្រតិបត្តិករនានា

តើកិច្ចសន្យាធានារ៉ាប់រងនេះ អាចធានាលើអ្វីខ្លះ?

អគារនានា ថ្លៃរៀបចំកែលម្អអគារឡើងវិញ គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ ទំនិញក្នុងស្តុក គ្រឿងចក្រ និងគ្រឿងម៉ាស៊ីននានា។

តើត្រូវដាក់ធានាក្នុងតម្លៃប៉ុន្មាន?

អគារ
មូលដ្ឋាននៃចំនួនទឹកប្រាក់ដែលនឹងត្រូវដាក់ធានារ៉ាប់រង គួរតែជាការចំណាយក្នុងការសាងសង់អគារឡើងវិញដោយគ្មានការកាត់បន្ថយការរំលោះណាមួយចេញទេ។

សម្ភារៈនៅក្នុងអគារ
ចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់សម្ភារៈនៅក្នុងអគារគឺផ្អែកលើតម្លៃទីផ្សារ។ តម្លៃទីផ្សារមានន័យថាជាតម្លៃបច្ចុប្បន្ន មិនរាប់បញ្ចូលអប្បបរមាចំពោះការរំលោះនៅក្នុងករណីដែលមានការបាត់បង់/ ការខូចខាត។

តើអ្វីទៅជារយៈពេលនៃការធានារ៉ាប់រង?

រយៈពេលនៃការដាក់ធានារ៉ាប់រងគឺ ១ ខែ ២ ខែ។

ការកំណត់អត្រាបុព្វលាភធានារ៉ាប់រង

- បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ជូនក្រុមហ៊ុនតាមរយៈកិច្ចសន្យាធានារ៉ាប់រងនេះ អាស្រ័យលើកត្តាខាងក្រោម៖
- ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
 - ការប្រើប្រាស់របស់អគារ
 - ប្រភេទសំណង់អគារ (ឧ. ថ្ម ឬឈើ)
 - អាសយដ្ឋានដែលត្រូវធានារ៉ាប់រង
 - ប្រភេទនៃទ្រព្យសម្បត្តិ / ទំនិញ / សន្និធិ (ស្តុក)
 - ការបន្ថែមហានិភ័យដើម្បីធានារ៉ាប់រង
 - ប្រវត្តិនៃការទាមទារសំណងពីមុន

តើខ្ញុំអាចចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រងនេះបានដោយរបៀបណា?

សូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីទទួលបានការណែនាំពីរបៀបធានារ៉ាប់រងលើទ្រព្យសម្បត្តិរបស់លោកអ្នក។

កំណត់សម្គាល់៖ រាល់ ខ ចែង និងលក្ខខណ្ឌដាក់លាក់ទាំងអស់ត្រូវយោងទៅលើអត្ថន័យដែលមានចែងនៅក្នុងលក្ខខណ្ឌសម្ព័ន្ធនៃកិច្ចសន្យាធានារ៉ាប់រងរបស់យើងខ្ញុំ។



NEWA ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក
 NEWA INSURANCE (CAMBODIA) PLC. 新安保險(柬埔寨)有限公司

ផ្ទះលេខ៥៥ មហាវិថីសហព័ន្ធស្សី ផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : (+៨៥៥) ២៣ ៩៥៨ ៨៩៩/៩៥៨ ៨៦៨/ ៩៥៦ ៦៨៨
 លេខទូរស័ព្ទប្រចាំការ២៤ម៉ោង : (+៨៥៥) ១៧ ៩៩៩ ៧៥៧/៩៩៩ ៧៥៣
 ទូរសារ : (+៨៥៥) ២៣ ៩០១ ៣៨៦/ ៩០១ ៣៨៨
 សារអេឡិចត្រូនិច : info@newa-kh.com
 គេហទំព័រ : www.newa-kh.com



ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក
NEWA INSURANCE (CAMBODIA) PLC. 新安保險(柬埔寨)有限公司

ផលិតផលធានារ៉ាប់រង អគ្គិភ័យ FIRE INSURANCE